

ក្រសួងការងារសហរដ្ឋអាមេរិក
របកគំហើញឆ្នាំ ២០២១ ស្តីពីទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ
កម្ពុជា

នៅឆ្នាំ ២០២១ ប្រទេសកម្ពុជាមានការជឿនលឿនតិចតួច ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ។ រដ្ឋាភិបាល ដាក់ចេញផែនការសកម្មភាពថ្នាក់ជាតិសម្រាប់រយៈពេល៥ឆ្នាំ និងការឆ្លើយតបទៅនឹង ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ (២០២១-២០២៥)។ រដ្ឋាភិបាលក៏បានបើកយុទ្ធនាការ និងសិក្ខាសាលាដើម្បីលើកកម្ពស់ការយល់ដឹងអំពីពលកម្មកុមារ និងសមធម៌យេនឌ័រ ក្នុងផ្នែក នេសាទទឹកសាប។ ប៉ុន្តែ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងថ្មី ដើម្បីដោះស្រាយបញ្ហាពលកម្មកុមារនេះក្តី ក៏កម្ពុជាត្រូវបាន វាយតម្លៃឃើញថាបានធ្វើឲ្យមានការជឿនលឿនតិចតួចប៉ុណ្ណោះ ដោយសារតែខ្លួននៅតែបន្តអនុវត្តទម្លាប់ដែល ធ្វើឲ្យពន្យារដល់ការជឿនលឿនក្នុងការលុបបំបាត់ពលកម្មកុមារ។ រដ្ឋាភិបាល បានខកខានក្នុងការចាត់វិធានការសកម្ម ដើម្បីស៊ើបអង្កេត ចោទប្រកាន់ ផ្ដន្ទាទោស និងកាត់ទោសឲ្យជាប់ពន្ធនាគារចំពោះមន្ត្រីសាធារណៈទាំងឡាយណា ដែលចូលរួម ឬជួយសម្រួលដល់ទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ រួមទាំងការកេងប្រវ័ញ្ចអាជីវកម្មផ្លូវភេទលើកុមារ និងពលកម្មដោយបង្ខំនៅសិប្បកម្មឡឥដ្ឋ ដើម្បីដោះបំណុល។ លើសពីនេះទៅទៀត ចៅក្រមត្រូវបានរាយការណ៍ ថាបានទទួលសំណូកស្ដុកប៉ាន់ ជាផ្លូវនឹងការមិនចោទប្រកាន់ ការទម្លាក់ចោលបទចោទ និង បន្ទុកបន្ថយទម្ងន់ទោស ចំពោះបុគ្គលដែលប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះ ជាពិសេសចំពោះអ្នកដែលរងការចោទប្រកាន់ ថាមានទំនាក់ទំនងជាមួយរដ្ឋាភិបាល។ កុមារនៅកម្ពុជាត្រូវទទួលរងនូវទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ រួមទាំងការកេងប្រវ័ញ្ចអាជីវកម្មផ្លូវភេទ ជួនកាលនាំទៅដល់ការជួញដូរមនុស្ស និង ពលកម្មដោយបង្ខំ នៅសិប្បកម្មឡឥដ្ឋ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល មិនបានបញ្ចេញព័ត៌មានជាសាធារណៈ ស្តីអំពី កិច្ចខិតខំប្រឹងប្រែងផ្នែកពង្រឹងការអនុវត្តច្បាប់ព្រហ្មទណ្ឌ។

ចំណាត់ការដែលបានស្នើឡើងសម្រាប់រដ្ឋាភិបាល ដើម្បីលុបបំបាត់ពលកម្មកុមារ		
ផ្នែក	ចំណាត់ការដែលបានស្នើឡើង	ឆ្នាំដែលបានស្នើ
ក្របខ័ណ្ឌច្បាប់	ធានាឲ្យមានអាយុអប្បបរមាសម្រាប់ការងារ ដោយត្រូវអនុវត្ត លើគ្រប់កុមារទាំងអស់ រួមទាំងកុមារដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងពលករកុមារតាមផ្ទះ ដែលបងប្អូនរបស់ពួកគាត់ជួលឲ្យធ្វើការ។	២០១៨- ២០២១
	ធានាឲ្យមានច្បាប់ព្រហ្មទណ្ឌហាមឃាត់ការប្រើប្រាស់កុមារ សម្រាប់ ការសម្តែងបែបអាសអាភាស។	២០១៥- ២០២១

ចំណាត់ការដែលបានស្នើឡើងសម្រាប់រដ្ឋាភិបាល ដើម្បីលុបបំបាត់ពលកម្មកុមារ

ផ្នែក	ចំណាត់ការដែលបានស្នើឡើង	ឆ្នាំដែលបានស្នើ
	<p>ធានាឲ្យមានច្បាប់ ព្រហ្មទណ្ឌហាមឃាត់ការរាល់ការជ្រើសរើសកុមារអាយុក្រោម ១៨ ឆ្នាំ ដោយក្រុមប្រដាប់អាវុធមិនមែនរដ្ឋ។</p>	<p>២០១៦- ២០២១</p>
	<p>ដំឡើងអាយុអប្បបរមានៃការងារ ឲ្យខ្ពស់ដល់កម្រិតអាយុ ដែលត្រូវទទួលបានការអប់រំជាភាគពូកែ។</p>	<p>២០០៩- ២០២១</p>
<p>ការពង្រឹង ការអនុវត្ត</p>	<p>កសាងសមត្ថភាពរបស់អាជ្ញាធរ ដែលពង្រឹងការអនុវត្តច្បាប់ការងារ ដើម្បីអនុវត្តបទបញ្ជាការងារកុមារ និងពលកម្មដោយបង្ខំ ដោយផ្តល់ឱកាសបណ្តុះបណ្តាលបច្ចេកទេសបន្ថែមទៀត អំពីរបៀបកំណត់អត្តសញ្ញាណពលកម្មកុមារឱ្យបានត្រឹមត្រូវ ក្នុងអំឡុងពេលចុះធ្វើអធិការកិច្ច និងផ្តល់នូវធនធានគ្រប់គ្រាន់ ទៅអាជ្ញាធរច្បាប់ការងារ ដើម្បីធានាការពង្រឹងការអនុវត្តច្បាប់ពលកម្ម កុមារ តាមរយៈការស៊ើបអង្កេត និងអធិការកិច្ច រួមទាំងអធិការកិច្ច ដែលមិនបានប្រកាស។</p> <p>ធានា និងអនុញ្ញាតឲ្យអ្នកចុះធ្វើអធិការកិច្ច បំពេញកិច្ចការអធិការកិច្ច ក្នុងផ្នែកសំណង់ និងកម្សាន្ត និងដាក់ពិន័យកាលណាកម្រើញ ករណីបំពានពលកម្មកុមារ។</p> <p>ធានាឲ្យអ្នកចុះធ្វើអធិការកិច្ចនៅការដ្ឋានសំណង់ មានការបណ្តុះបណ្តាលស្តីការបំពានពលកម្មកុមារ និង វគ្គបណ្តុះបណ្តាលនោះ ត្រូវមានការសម្របសម្រួលគ្នាជាមួយអធិការដ្ឋាន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។</p> <p>ធានាថាអធិការដ្ឋានការងារ បំពេញការធ្វើអធិការកិច្ចរបស់ខ្លួនដោយ មិនប្រកាស ដោយចាត់ទុកទម្លាប់នេះជាការអនុវត្ត ដែល មិនមែនទាល់តែក្នុងករណីដែលមានសំណើ ឬមានសេចក្តីរាយការណ៍អំពីការរំលោភបំពាននោះឡើយ។</p> <p>បង្កើត និងគ្រប់គ្រងការពិន័យឲ្យមានភាពស៊ីសង្វាក់គ្នា ចំពោះ ការរំលោភបំពានច្បាប់ស្តីពីពលកម្មកុមារ រួមទាំងទម្រង់អាក្រក់ បំផុតនៃពលកម្មកុមារ ដោយអនុលោមទៅតាមអ្វីដែលមានកំណត់ដោយច្បាប់។</p> <p>ប្រមូល រក្សាទុកឱ្យបានត្រឹមត្រូវ និងបញ្ចេញជាសាធារណៈ នូវទិន្នន័យដែលបានបែងចែកលម្អិត ស្តីអំពីកិច្ចខិតខំប្រឹងប្រែងពង្រឹង ការអនុវត្តច្បាប់ការងារ និងច្បាប់ព្រហ្មទណ្ឌ រួមទាំងចំនួន នៃមូលនិធិអធិការដ្ឋានការងារ ការបណ្តុះបណ្តាលបឋម សម្រាប់ អ្នកស៊ើបអង្កេតក្នុងករណីព្រហ្មទណ្ឌ ការបំពេញ ការធ្វើអធិការកិច្ចជាប្រចាំ ចំនួនករណីដែលត្រូវបានផ្តើមចោទប្រកាន់ ចំនួនករណីដែលត្រូវបានផ្តន្ទាទោស ចំនួនករណីដែលបានដាក់ពិន័យ</p>	<p>២០១២- ២០២១</p> <p>២០២១</p> <p>២០២១</p> <p>២០២១</p> <p>២០០៩- ២០២១</p> <p>២០១៥- ២០២១</p>

ចំណាត់ការដែលបានស្នើឡើងសម្រាប់រដ្ឋាភិបាល ដើម្បីលុបបំបាត់ពលកម្មកុមារ

ផ្នែក	ចំណាត់ការដែលបានស្នើឡើង	ឆ្នាំដែលបានស្នើ
-------	------------------------	-----------------

ចំពោះការរំលោភបំពានទាំងឡាយណា ពាក់ព័ន្ធនឹង ទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ។

ធានាឲ្យបាន ថាមានចំណាត់ការលើការប្រព្រឹត្តិខុសរបស់មន្ត្រីសាធារណៈ នៅរាល់ទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់ រួមទាំង ការមិនទទួលសំណុំកសិករ ដើម្បីជាផ្លូវនឹងការកែលម្អផលនៃសំណុំរឿង ឬការក្លែងបន្លំឯកសារអត្តសញ្ញាណ ដើម្បីគោលបំណងនៃការជួញដូរមនុស្ស ការលួចផ្តល់ព័ត៌មាននៅមុនការការឆ្លក់បង្ក្រាប និងការស៊ើបអង្កេត និងការចោទប្រកាន់បុគ្គលដែលជាប់ពាក់ព័ន្ធនឹងនយោបាយ និង មន្ត្រីរដ្ឋាភិបាល ដែលចូលដៃក្នុងការសម្របសម្រួល និង បានចំណេញពីទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ រួមទាំងពលកម្មដោយបង្ខំនៅសិប្បកម្មឡឥដ្ឋ ដើម្បីដោះបំណុលជាដើម។

២០១៩-
២០២១

ធានាឲ្យបាន ថាមន្ត្រីពង្រឹងការ អនុវត្តច្បាប់ព្រហ្មទណ្ឌទាំងអស់ត្រូវបានបណ្តុះបណ្តាលគ្រប់គ្រាន់ អំពីបច្ចេកទេសនៃរបៀបធ្វើការងារប្រឆាំងការជួញដូរមនុស្ស ជាពិសេសនៅតាមតំបន់ជនបទនិងសិប្បកម្មឡឥដ្ឋ។

២០១៩-
២០២១

ធានាឲ្យបាន ថាការផ្តល់មូលនិធិ សម្រាប់ភ្នាក់ងារពង្រឹងការ អនុវត្តច្បាប់ព្រហ្មទណ្ឌ គឺមានគ្រប់គ្រាន់ ដើម្បីទូទាត់លើការចំណាយទាំងអស់ រួមទាំងថ្លៃដឹកជញ្ជូន សម្រាប់មន្ត្រីពង្រឹងការអនុវត្តច្បាប់។

២០១៩-
២០២១

ដោះស្រាយបញ្ហានៃការប្រើប្រាស់ធនធានមិនត្រឹមត្រូវ ប្រព្រឹត្តិដោយ មន្ត្រីពង្រឹងការអនុវត្តច្បាប់ ដែលប្រើប្រាស់ ដើម្បីផ្តន្ទាទោសជនជាប់ចោទ ដោយសារហេតុផលនយោបាយ និង ធានាឲ្យបានថាបុគ្គលទាំងអស់ ដែលត្រូវបានចោទប្រកាន់ ពីបទធ្វើអាជីវកម្មកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ត្រូវយកមកកាត់ទោស និងចោទប្រកាន់តាមច្បាប់។

២០១៩-
២០២១

ការពារ និងបង្ការការបំភិតបំភ័យជនរងគ្រោះ ដោយការជួញដូរមនុស្ស និងអនុញ្ញាតឱ្យពួកគេ ទទួលបានសេវាការពារ ក្នុងពេលកំពុងរង់ចាំកិច្ចដំណើរការនីតិវិធីរបស់តុលាការ។

២០១៩-
២០២១

ការសម្របសម្រួល បង្កើនមូលនិធិសម្រាប់គណៈកម្មាធិការឃុំ-សង្កាត់ ដើម្បីស្ត្រីនិងកុមារ។

២០១៦
-២០២១

ធានាឲ្យបាន ថារបាយការណ៍ប្រចាំឆ្នាំ ដែលធ្វើដោយគណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

២០២០-
២០២១

ចំណាត់ការដែលបានស្នើឡើងសម្រាប់រដ្ឋាភិបាល ដើម្បីលុបបំបាត់ពលកម្មកុមារ		
ផ្នែក	ចំណាត់ការដែលបានស្នើឡើង	ឆ្នាំដែលបានស្នើ
	ពង្រឹងការសម្របសម្រួលកម្រិតអន្តរក្រសួង ដោយអនុញ្ញាតឱ្យអង្គការអន្តរជាតិខាងការងារ (ILO) ចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងពលកម្មកុមារ។	២០២១
គោលនយោបាយរដ្ឋាភិបាល	បោះពុម្ពផ្សាយសកម្មភាព ដែលបានធ្វើដើម្បីអនុវត្តផែនការសកម្មភាពថ្នាក់ជាតិរយៈពេល៥ឆ្នាំលើកទីបីស្តីពីការបង្ក្រាបការជួញដូរមនុស្ស ការរត់ពន្ធ ការងារ និងការធ្វើអាជីវកម្មផ្លូវភេទ (២០១៩-២០២៣) ក្នុងអំឡុងនៃរយៈពេលរាយការណ៍។	២០២១
កម្មវិធីសង្គម	បោះពុម្ពផ្សាយលទ្ធផលនៃការស្ទង់មតិអំពីពលកម្មកុមារថ្នាក់ជាតិឆ្នាំ២០១៩។	២០២០- ២០២១
	ពង្រឹងសេវាការពារកុមារ យន្តការត្រួតពិនិត្យ និងប្រព័ន្ធចែទាំជាជម្រើសមួយផ្សេងទៀត ដើម្បីកាត់បន្ថយចំនួនកុមារដែលត្រូវដាក់ឱ្យស្ថិតក្រោមការថែទាំនៅតាមផ្ទះដោយមិនចាំបាច់ និងធានាថាកន្លែងថែទាំនៅតាមផ្ទះ និងកន្លែងកុមារកំព្រាការពារសុខភាព និងសុខុមាលភាពរបស់កុមារដែលរស់នៅទីនោះ។	២០១៩- ២០២១
	បង្កើនលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋានដោយឥតគិតថ្លៃ ដោយលុបបំបាត់ការបង់ថ្លៃសាលាក្រៅផ្លូវការ ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការមានកម្រិតនៃការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធសាលារៀនដែលមិនគ្រប់គ្រាន់ រួមទាំងចំនួនគ្រូបង្រៀន និងការតម្រូវឱ្យមានសំបុត្រកំណើតដើម្បីចុះឈ្មោះចូលរៀននៅសាលាលុបបំបាត់រាំងដែលរារាំងក្មេងពិការមិនឱ្យចូលរៀន និងផ្តល់ជូននូវទឹកស្អាត និងបន្ទប់អនាម័យ ដែលមានសុវត្ថិភាពដល់សាលារៀន។	២០១៣- ២០២១
	បង្កើតប្រព័ន្ធមួយ ដើម្បីតាមដាន និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវការធ្វើសមាហរណកម្មឡើងវិញដល់ជនរងគ្រោះ នៃទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ រួមទាំងការជួញដូរមនុស្ស។	២០១៩- ២០២១
	ពង្រីកសំណាញ់សុវត្ថិភាពគាំពារសង្គម នៅតំបន់ជនបទ ដើម្បីធានាឱ្យបាន ថាកុមារក្រីក្រ និងគ្រួសាររបស់ពួកគេមានលទ្ធភាពទទួលបានសេវា ដែលអាចកាត់បន្ថយហានិភ័យនៃការចូលរួមក្នុងពលកម្មកុមារ។	២០១៦- ២០២១
	ផ្តល់ធនធានគ្រប់គ្រាន់ ដល់គ្រប់កម្មវិធីសង្គម ដើម្បីឱ្យពួកគេអាចដោះស្រាយបានពេញលេញ នូវបញ្ហាដ៏ធំទូលាយនៃពលកម្មកុមារនៅកម្ពុជា រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអ៊ិនធើណិត។	២០១៩- ២០២១